



ស្កេន QR មើលព័ត៌មានបន្ថែម
Scan QR to read more



ការិយាល័យទំនាក់ទំនងអតិថិជន
CALL CENTER

+855 (0)23 994 444 / +855 (0)15 999 233
inquiry@acledabank.com.kh | www.acledabank.com.kh

សេវាផ្ញើសារជូនដំណឹង
ព័ត៌មានគណនី

Message Alert on Account
Information

សេវាផ្ញើសារជូនដំណឹងព័ត៌មានគណនី

សេវាផ្ញើសារជូនដំណឹងព័ត៌មានគណនី គឺជាការជូនដំណឹងពីធនាគារអេស៊ីលីដា ទៅកាន់អតិថិជនម្ចាស់គណនីតាមរយៈទូរស័ព្ទដៃ ។

សារជូនដំណឹងខ្លីៗអំពីព័ត៌មានគណនី នឹងធ្វើជាស្វ័យប្រវត្តិ បន្ទាប់ពីមានប្រតិបត្តិការកើតឡើងលើគណនីរបស់អតិថិជន ដូចជាប្រតិបត្តិការដាក់-ដកជាសាច់ប្រាក់ ឬជាមូលប្បទានប័ត្រ, ផ្ទេរប្រាក់ (ក្នុងនិងក្រៅប្រទេស), បញ្ជាអចិន្ត្រៃយ៍, ឥណទានវិបារូប័រ (គណនីចរន្ត), ឬទូទាត់ផ្សេងៗ ទាំងនៅតាមបញ្ជីធនាគារអេស៊ីលីដា និងតាមរយៈសេវាធនាគារអេឡិចត្រូនិក (អេធីអឹម, ម៉ាស៊ីនឆ្លុះកាត, អេស៊ីលីដាអ៊ីនធើណែត, និង e-commerce) ។

អត្ថប្រយោជន៍

- ទទួលបានសារជូនដំណឹងអំពីព័ត៌មានគណនី ទាន់ពេលវេលានៅពេលមានប្រតិបត្តិការ ។
- មានទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ ក្នុងការគ្រប់គ្រងសាច់ប្រាក់ជាមួយធនាគារអេស៊ីលីដា ។
- ងាយស្រួលក្នុងការត្រួតពិនិត្យប្រតិបត្តិការគណនីបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ។

ភាសា និងទំហំសារជូនដំណឹង

សារជូនដំណឹងផ្ញើជូនលោកអ្នក ជាភាសាអង់គ្លេស និងមានចំនួនតួអក្សររហូតដល់ ១៦០តួ ។

Message Alert on Account Information

Message Alert on Account Information will enable you to closely and securely monitor your bank transactions by instantly receiving a message on your mobile phone informing you of your account transactions in real time.

A short message will be sent automatically to you from ACLEDA Bank every time after your account transaction such as cash deposit/withdrawal, funds transfers (local/overseas), withdrawal/deposit check, standing order, overdraft loan (current account), or making payments both at ACLEDA Bank's counter and via electronic banking (ATM, POS terminal, ACLEDA Internet Banking, and e-commerce).

Benefits

- Received a message alert on account information in real time.
- Reliable and safe for cash management at ACLEDA Bank.
- Easy to check account transactions anywhere anytime.

Language and Message Length

Every message alert on account information will be sent to you in English language and the maximum length of text message is 160 characters.